



អ៊ិនធើណេសិនណាល ស៊ូល អេស៊ូ សៀមរាប
International School of Siem Reap

ព័ត៌មានអំពីសាលាបឋមសិក្សាប្រចាំខែតុលា

**ស្វាគមន៍ក្នុងៗ
 សិស្សានុសិស្ស
 ចំពោះការចូល
 រៀនដោយផ្ទាល់
 ឡើងវិញ!**

ត្រីមាសទី១ ក្នុងឆ្នាំសិក្សា ២០២១-២០២២

សូមជម្រាបជូនលោក លោកស្រីដែលជាមាតាបិតា ឬអាណាព្យាបាលសិស្សទាំងអស់មេត្តាជ្រាបថា៖ ក្នុងឆ្នាំសិក្សា២០២១-២០២២នេះ កូនៗ សិស្សានុសិស្សបានរៀន ដល់ពាក់កណ្តាលឆមាសទី១ រៀនឱកាសនេះផងដែរ យើងខ្ញុំអរគុណយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេពីចម្ងាយកន្លងមក ហើយក៏សូមថ្លែងអំណរគុណ ដល់លោក លោកស្រីដែលបានចូលរួមសហការដើម្បីឲ្យការបង្រៀន និងរៀនរបស់កូនៗបានដំណើរការដោយល្អនូវ។ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ពិតជាមានក្តី រំភើបខ្លាំងណាស់ដែលបានអប់រំកូនៗ សិស្សានុសិស្សដោយយកចិត្តទុកដាក់ និងប្រកបដោយគុណភាព។ ម៉្យាងវិញទៀត ពួកគាត់សប្បាយចិត្តនៅពេលបានឃើញកូនៗចូលរៀន ទៀងទាត់ ទាន់ពេលវេលាព្រមទាំងបានស្លៀកពាក់ឯកសណ្ឋានរបស់សាលាគ្រប់ៗគ្នា។

សាលាចូលរួមត្រេកអរចំពោះយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋស្ទើរតែទាំងស្រុងក្នុងប្រទេស។ យើងខ្ញុំសូម ស្វាគមន៍ចំពោះការវិលត្រឡប់ចូលរៀនដោយផ្ទាល់របស់កូនៗសិស្សានុសិស្សនៅថ្ងៃចន្ទ ទី០១ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ ទន្ទឹមនេះដែរ ដើម្បីរក្សាបាននូវសុវត្ថិភាពពីការឆ្លង វីរុសជាលនៃជំងឺកូវីដ-១៩ ការបន្តអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋាភិបាល និងគោលការណ៍ប្រតិបត្តិស្តង់ដារ(SOP)ពិតជាសំខាន់ខ្លាំងណាស់ដែលតម្រូវឲ្យកូនៗសិស្សានុ សិស្ស លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ត្រូវអនុវត្ត ។ សាលានឹងធ្វើការឆ្លើយនូវការ(SOP)ជូនលោក លោកស្រីនាពេលឆាប់ៗខាងមុខ។



Phyna

ថ្នាក់ទី៦ ផ្នែកសិល្បៈបានធ្វើការពិសោធន៍ពីការរៀនប្រឌិតច្រើនប្រភេទរបស់សិល្បករ ដែលក្នុងនោះមាន Claude Monet និង Joan Miro ។ សិស្សបានផ្តោតលើប្រធាន បទ ការចាក់ពណ៌ដោយប្រើដក់ និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។

Siwoo

ការបង្រៀន និងរៀនពីចម្ងាយ ឆ្ងាយក្នុងឆមាសទី១
 កូនៗសិស្សានុសិស្សបានរៀនពីចម្ងាយ ប្រកបដោយឥរិយាបថល្អ និងបានធ្វើ កិច្ចការមិនគួរឲ្យជឿជាច្រើននៅឆមាស ទី១នេះ ធ្វើឲ្យលោកគ្រូ អ្នកគ្រូ មាន មោទនភាពខ្លាំងចំពោះពួកគេ។



Narsha

Engguang

សិស្សថ្នាក់ទី៤ បានប្រើជំនាញសិល្បៈ និងការ រចនាម៉ូដដើម្បីបង្កើតគំរូ 3D នៃអគារ Leaning Tower of Pisa ។ មុខវិជ្ជាគណិតវិទ្យា ពួកគេបាន សិក្សា និងបង្កើតគំរូដោយប្រើស៊ីម៉េនត៍។





អន្តរជាតិសិក្សាសិណណាល សួល អហ្វ សៀមរាប
International School of Siem Reap

Primary Principal's Newsletter



Mengzheng

សិស្សថ្នាក់ទី២ រីករាយខ្លាំងណាស់នឹងមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្ត្រ។ ពួកគេបានស្រាវជ្រាវវត្ថុរាវ និងឧស្ម័ន ហើយបានប្រើជំនាញផ្នែកគិតលេខដើម្បីធ្វើការប៉ាន់ប្រមាណ និងរាប់យ៉ាងត្រឹមត្រូវ។



Rida




Sak

**ការបង្រៀន និងរៀនពីបច្ចុប្បន្ន
ក្នុងធម្មាសាស្ត្រ**


Kimsrun



Sokunthea




Samnang



Reeba

សិស្សថ្នាក់ទី១ បានសិក្សាពីផ្ទាំងវីឌីអូរឿង ដែលអាចធ្វើឲ្យពួកគេអាច រំលឹកយល់ពីតួអង្គ ការកំណត់នូវបញ្ហា និងដំណោះស្រាយ។

សិស្សមតេយ្យកម្រិតខ្ពស់ បានសិក្សាប្រធានបទ "ប្រភេទដឹកជញ្ជូន ផ្សេងៗគ្នា" មុខវិជ្ជាអក្សរសាស្ត្រអង់គ្លេស។



Engsun

សប្បុរសប្រឡង និងវាយតម្លៃពីលទ្ធផលសិក្សា

នៅសប្តាហ៍ក្រោយ លោកគ្រូ អ្នកគ្រូនឹងចាប់ផ្តើមការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សជាលើកដំបូងក្នុងឆ្នាំសិក្សាថ្មីនេះ។ សិស្សទាំងអស់នឹងចាប់ផ្តើមប្រឡងដោយមានការសរសេរ ការអាន ការបញ្ចេញសំឡេង ការគិតលេខ និងនព្វន្ឋ នៅថ្ងៃទី០៤ខែវិច្ឆិកា ដល់ថ្ងៃទី០៩ខែវិច្ឆិកាខាងមុខនេះ។ ការធ្វើប្រឡងនេះនឹងអាចឲ្យគ្រូបន្តកថ្នាក់របស់ពួកគេធ្វើការវាយតម្លៃពីមុខវិជ្ជាដែលពួកគេពូកែ និងមុខវិជ្ជាដែលនៅខ្សោយ ហើយត្រូវធ្វើការពង្រឹងបន្ថែមតាមរយៈការបង្រៀនជាមួយគ្រូដោយផ្ទាល់។ លទ្ធផលចំពោះមុខវិជ្ជាអក្សរសាស្ត្រអង់គ្លេស និងគណិតវិទ្យានឹងផ្ញើជូនលោកលោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលនៅថ្ងៃទី០៣ខែធ្នូឆ្នាំ២០២១។

សមាសភាពលោកគ្រូ អ្នកគ្រូ និងគ្រូបន្តកថ្នាក់នៅឆ្នាំសិក្សាថ្មី ២០២១-២០២២

Primary School Teaching Staff in 2021-2022

Ms. Kristina Principal			
Ms. Rita Nursery Room: A102	Ms. Katie Reception 2 Room: A105	Ms. Caryl Year 1 Room: A107	Mr. Spoon Year 2 Room: B101
Mr. Philip Year 3 Room: B103	Ms. Bernadette Year 4A Room: B107	Ms. Heather Year 4B Room: B105	Ms. Gloria Year 5 Room: B109
Mr. Alan Year 6 Room: B111	Mr. Pan Chinese Room: A1-205	Ms. Silvie French Room: A1-208a	Mr. Amine Music Room: A1-205
Ms. Micah Support teacher	Ms. Ella Support teacher	Ms. Dimple ELS Room: A1-204b	Mr. Jason Support teacher

សូមស្វាគមន៍ដ៏ធំៗដល់អ្នកគ្រូ Heather ជាគ្រូថ្មី បង្រៀនថ្នាក់ទី៤ខក្នុងឆ្នាំសិក្សានេះ។ គាត់មកពីប្រទេសអាហ្វ្រិកខាងត្បូងហើយមានបទពិសោធន៍បង្រៀនជាច្រើនឆ្នាំក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ អ្នកគ្រូមានក្តីរីករាយខ្លាំងណាស់ដែលបានចូលរួមជាមួយសាលា ISSR និងធ្វើការជាមួយនឹងអ្នកគ្រូ Bernadette ដើម្បីជួយបង្រៀនសិស្សថ្នាក់ទី៤ខ ។



ដើម្បីរក្សាសុវត្ថិភាពពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដល់សហគមន៍សូមចូលរួមអនុវត្តវិធានការ៖

៣ការពារ៖

- ⇒ ពាក់ម៉ាស់គ្របមាត់ និងច្រមុះជាប្រចាំ
- ⇒ លាងដៃជាមួយសាប៊ូ ឬទឹកអាល់កុលឲ្យបានញឹកញាប់
- ⇒ រក្សាគម្លាតសុវត្ថិភាពចាប់ពី១.៥០ម៉ែត្រឡើងទៅ

៣កុំ៖

- ⇒ កុំទៅកន្លែងដែលមានមនុស្សច្រើន
- ⇒ កុំនៅកន្លែងបិទជិត និងគ្មានខ្យល់ចេញចូល
- ⇒ កុំប៉ះពាល់ចាប់ដៃ ឬឱប